

របាយការណ៍ប្រចាំខែតុលា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

I. ស្ថានភាពការងាររបស់មន្ទីរ ៖

1. ការិយាល័យ រដ្ឋបាល និងកិច្ចការទូទៅ ៖

❖ ស្ថានភាពបុគ្គលិកមន្ត្រីរាជការក្នុងមន្ទីរ

ការងារគ្រប់គ្រងនិងដឹកនាំមន្ទីរមានថ្នាក់ដឹកនាំចំនួន ៣ រូប (ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ០២ រូប) និងមានការិយាល័យជំនាញចំនួន ១០ ការិយាល័យ ៖

- ១- ការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ
- ២- ការិយាល័យផែនការ-ស្ថិតិ
- ៣- ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
- ៤- ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ
- ៥- ការិយាល័យអភិវឌ្ឍន៍សហគមន៍
- ៦- ការិយាល័យផ្គត់ផ្គង់ទឹកជនបទ
- ៧- ការិយាល័យថែទាំសុខភាពជនបទ
- ៨- ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- ៩- ការិយាល័យផ្លូវជនបទ

១០- ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងមានការិយាល័យអភិវឌ្ឍន៍ជនបទស្រុកចំនួន ០៧ និងក្រុងចំនួន ០១។

1.1. ចំនួនមន្ត្រីរាជការ

• សរុប	÷ ២៦នាក់
– ប្រុស	÷ ២២នាក់
– ស្រី	÷ ០៤នាក់
– ចំនួនប្រពន្ធមន្ត្រីរាជការ	÷ ១៣ នាក់
– ចំនួនកូន	÷ ២២ នាក់
– អវត្តមាន	÷ គ្មាន
– ចំនួនមន្ត្រីរាជការដែលស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស	÷ គ្មាន
– ចំនួនមន្ត្រីរាជការផ្ទេរចូល	÷ ០០ នាក់
– ចំនួនមន្ត្រីរាជការផ្ទេរចេញ	÷ គ្មាន
– ចំនួនមន្ត្រីរាជការក្របខ័ណ្ឌថ្មី	÷ ០០ នាក់

- ចំនួនមន្ត្រីរាជការបានតំឡើងប្រាក់បំណាច់មុខងារ ÷ ១៧នាក់
- ចំនួនមន្ត្រីរាជការបានតំឡើងឋានៈ ÷ ២២នាក់
- ចំនួនមន្ត្រីរាជការចូលនិវត្តន៍ ÷ គ្មាន
- ចំនួនបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែត ÷ គ្មាន
- ចំនួនមន្ត្រីរាជការដែលទៅបំពេញបេសកកម្មនៅបរទេស ÷ គ្មាន
- ចំនួនមន្ត្រីរាជការសហការ ជាមួយកម្មវិធី និងជាដៃគូអង្គការនានា ÷ ០៧ នាក់

ល.រ	នាម និងគោត្តនាម	ភេទ	មុខងារ	សហការជាមួយអង្គការ ឬកម្មវិធី
១	សេង សារី	ប	ប្រធានមន្ទីរ	- គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម (ADB) - កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
២	ម៉ប់ ធីរិត	ប	អនុប្រធានមន្ទីរ	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៣	ឈុន ប៊ុនថេង	ប	ប្រធានការិយាល័យ	គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម(ADB)
៤	ញាណ គង់	ប	មន្ត្រី	- គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទាន បន្ថែម (ADB) - កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៥	ឃឹត សុផារ៉ា	ប	មន្ត្រី	គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម(ADB)
៦	ខុល ប៊ូលីន	ប	មន្ត្រី	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៧	ឆាយ សុវណ្ណា	ស	មន្ត្រី	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ

1.2. ការងារលិខិតចេញ-ចូល

បានធ្វើចរាចរលិខិតស្នាម ក្នុងនោះមាន៖

- មន្ត្រីបានចេញលិខិតបេសកកម្ម ចំនួន ១២ ច្បាប់
- មន្ត្រីបានចេញលិខិតទៅស្ថាប័ននានា និងក្នុងមន្ទីរ ចំនួន ០៨ ច្បាប់
- បានទទួលលិខិតចូលពីគ្រប់ស្ថាប័ននានា ចំនួន ៣៨ ច្បាប់
- លិខិតផ្សេងៗ ចំនួន ០៣ ច្បាប់

1.3. ការងាររដ្ឋបាល និងបុគ្គលិក

- បានរៀបចំលិខិតអនុញ្ញាតិច្បាប់ឈប់សម្រាកជូនមន្ត្រីរាជការចំនួន ÷ ០២ច្បាប់
- បានចូលរួមប្រជុំក្រៅខេត្តចំនួន ÷ ០៦លើក

- បានចូលរួមប្រជុំក្នុងខេត្តចំនួន ÷១០លើក
- បានចូលរួមប្រជុំផ្ទៃក្នុងមន្ទីរចំនួន ÷០១លើក
- ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៤ លោកអនុប្រធានមន្ទីរទទួលបន្ទុក និងមន្ត្រីទទួលបន្ទុកការងារ ធ្វើសមាហរណកម្មក្របខណ្ឌថ្មី រៀបចំរបាយការណ៍ផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងការងារបើក ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

1.4. ការងារប្រឹក្សា និងពលកម្ម

- បានរៀបចំបៀវត្សជូនមន្ត្រីរាជការថ្នាក់មន្ទីរប្រចាំខែតុលា។

2. ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ

❖ ប្រភពថវិការដ្ឋផ្តល់

+ ថវិកាអនុម័តឆ្នាំ២០១៤	= ៤៤៨.២០០.០០០៛០០
- ប្រាក់ជំពូក ៦០	= ៤០.៥០០.០០០៛០០
- ប្រាក់ជំពូក ៦១	= ១០៥.៥០០.០០០៛០០
- ប្រាក់ជំពូក ៦២	= ៦៥.៥០០.០០០៛០០
- ប្រាក់ជំពូក ៦៤	= ២៣៦.៤០០.០០០៛០០
- ប្រាក់ជំពូក ៦៣	= ៣០០.០០០៛០០
+ ថវិកាចំណាយសម្រាប់ខែតុលា ឆ្នាំ២០១៤	= ១៤.៧៧៥.៩៦០៛០០
- ប្រាក់ជំពូក ៦០	= ០០៛០០
- ប្រាក់ជំពូក ៦១	= ០០៛០០
- ប្រាក់ជំពូក ៦២	= ០០៛០០
- ប្រាក់ជំពូក ៦៤	= ០០៛០០
- ប្រាក់ជំពូក ៦៣	= ១៤.៧៧៥.៩៦០៛០០
- បើកប្រាក់បៀវត្សមន្ត្រីរាជការសម្រាប់ខែកញ្ញា ឆ្នាំ២០១៤	
- ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ចូលរួមប្រជុំស្តីពីការពិនិត្យ និងអនុម័តផែនការកែ តម្រូវសម្រាប់ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្តព្រះវិហារ នៅសាលាខេត្ត ព្រះវិហារ	
- ធ្វើសំណើសុំនិយ័តភាពថវិកាផ្ទៃក្នុងជំពូក ៦៤ រត់ការដល់នាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុ នៅក្រសួងអភិវឌ្ឍន៍ជនបទ	
- រៀបចំឯកសារបៀវត្ស ខែតុលា ឆ្នាំ ២០១៤ ជូនមន្ត្រីរាជការ ដើម្បីរត់ការ។	

3. ការងារផែនការ និងស្ថិតិ ÷

- ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ បានចូលរួមពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៅថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប
- ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៤បានចូលរួមប្រជុំពិភាក្សាស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។

4. ការងារទំនាក់ទំនងសាធារណៈ:

- ថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការបង្កើនចំណេះដឹងពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងអភិបាលកិច្ចដោយមានការចូលរួមលើវិស័យដីធ្លី និងធនធានធម្មជាតិនៃគម្រោង “ពង្រឹងភាពជាដៃគូឆ្ពោះទៅរកការចូលរួម និងគណនេយ្យភាពក្នុងអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា” នៅសាលប្រជុំកាកបាទក្រហម ទីរួមខេត្តកំពង់ធំ
- ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមប្រជុំស្តីពីការងារបច្ចេកទេសសុខាភិបាលខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដែលមានអ្នកចូលរួមសរុប២២នាក់ ក្នុងនោះស្រី០៥នាក់
- ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមប្រជុំពិភាក្សាការងារចាំបាច់របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត នៅមន្ទីរទេសចរណ៍ខេត្ត
- ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៤ ចូលរួមប្រជុំគណៈកម្មការត្រួតពិនិត្យដំណើរការមូលនិធិសមធម៌ប្រចាំត្រីមាសទី ៣ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដែលមានអ្នកចូលរួមសរុប ១៨នាក់ ក្នុងនោះស្រី ០៣នាក់
- ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៤ ចូលរួមប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅសាលាស្រុករៀង ដែលមានអ្នកចូលរួមសរុប២៥នាក់ ក្នុងនោះស្រី ២០នាក់
- ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ ចូលរួមក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ច និងសុវត្ថិភាពចំណីអាហារ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

II. សកម្មភាពការងារតាមវិស័យ ÷

1. សកម្មភាពផ្លូវជនបទ ÷

❖ ក្រុមការងាររៀបចំបញ្ជីសារពើភ័ណ្ឌនិងមូលដ្ឋានទិន្នន័យផ្លូវជនបទថ្នាក់ខេត្តបានចុះស្រង់ទិន្នន័យផ្លូវលំជនបទ ទទួលបាន លទ្ធផលដូចខាងក្រោម ÷

- ផ្លូវប្រភេទលេខ០១ ចំនួន ០៣ខ្សែ ប្រវែង ៨៤.១ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ០២ ចំនួន ១៣ខ្សែ ប្រវែង ២៥៧.៩ គីឡូម៉ែត្រ

- ផ្លូវប្រភេទលេខ០៣ ចំនួន ៣៥ខ្សែ ប្រវែង ៣៦៩.៩ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ០៤ ចំនួន ៣១៧ខ្សែ ប្រវែង ៤៧១.៨៧៥ គីឡូម៉ែត្រ
- ធ្វើការថែទាំជាលក្ខណៈខ្ទប់ផ្លូវក្រាលគ្រួសក្រហមចំនួន ០៣ខ្សែប្រវែង ២១.២១៣ម៉ែត្រ និងលូចំនួន១៤ កន្លែងសម្រេចបាន៧៥% ស្ថិតនៅឃុំយាង និងឃុំស្រែអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គម្រោងឆ្នាំ២០១៤
- ការងារគម្រោងទឹកជំនន់ផ្លូវក្រាលគ្រួសក្រហមចំនួន ០១ខ្សែប្រវែង ១២.៥០០ម៉ែត្រ និងលូគ្រប់ប្រភេទ ចំនួន ១១កន្លែង សម្រេចបាន ១០០% ស្ថិតនៅឃុំព្រះឃ្លាំង,ឃុំរក្សា ស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារគម្រោងឆ្នាំ២០១៤
- ទៅចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធីរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តព្រះសីហនុ
- ជូនគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការត្រួតពិនិត្យផ្លូវថែទាំជាប្រចាំ និង ខ្ទប់ សម្រាប់គម្រោងផែនការឆ្នាំ ២០១៥
- ថ្ងៃទី ០២-០៣ ខែតុលា ឆ្នាំ ២០១៤ ចុះសិក្សាផ្លូវថែទាំជាលក្ខណៈខ្ទប់ ០១ខ្សែ ប្រវែង ៥០០ម៉ែត្រ និង លូទោល កាត់ផ្លូវមុខកាត់ ១០០០ម.ម ចំនួន ០២កន្លែង
- ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៤ ចូលរួមប្រជុំជាមួយគណៈប្រតិភូគម្រោង RIP និង ចុះត្រួតពិនិត្យ ខ្សែផ្លូវមួយចំនួនក្នុងខេត្តព្រះវិហារ៖
 - ❖ ខ្សែទី០១ : ក្រាំងដូង - ភូមិស្អាង ប្រវែង ៣៥ គីឡូម៉ែត្រ
 - ❖ ខ្សែទី០២ : ផ្លូវជាតិលេខ ៦២ -ភូមិឪឡឹក ប្រវែង ៦ គីឡូម៉ែត្រ
 - ❖ ខ្សែទី០៣ : ស្វាយប៉ាត - ស្តៅ ប្រវែង ១៧ គីឡូម៉ែត្រ
- ថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៤ ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក នៅខេត្តព្រះសីហនុ ដែលរៀបចំដោយនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងអភិវឌ្ឍន៍ជនបទ។

2. ការងារផ្គត់ផ្គង់ទឹកជនបទ

- ថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមសម្របសម្រួលស្តីពីការផ្តល់បច្ចេកទេសលើដំណើរការប្រព័ន្ធចែកចាយទឹកសហគមន៍ នៅភូមិកេរ្តិ៍ និងសំរិត សហការឧបត្ថម្ភដោយអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុករវៀង ដែលមានអ្នកចូលរួមសរុប ៥៧នាក់ ស្រី ៤៩នាក់ និងកុមារ ១៣នាក់។

3. ការងារថែទាំសុខភាពជនបទ

- ថ្ងៃទី ១៣-១៨ ខែកញ្ញា ឆ្នាំ ២០១៤ បានសម្របសម្រួលក្នុងយុទ្ធនាការលាងសម្អាតដៃជាមួយសាប៊ូ នៅភូមិកំពេញ កោងយោង ជាំស្រែ រស្មី យាង និងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត

សហការឧបត្ថម្ភដោយអង្គការ FLD ប្រចាំខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ១៨៣នាក់ ក្នុងនោះស្រី ១២៣នាក់

- ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី ១ ស្តីពីការបង្កើតផែនការសកម្មភាពជាតិ ៥ ឆ្នាំ ២០១៤-២០១៨ សម្រាប់វិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យជនបទ នៅសណ្ឋាគារសាន់វេ
- ថ្ងៃទី ០៦-០៨ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមក្នុងការចុះវាយតម្លៃ ភូមិដោយមានការចូលរួមពីសហគមន៍ ដឹកនាំអនុវត្តអនាម័យ នៅ ១០ភូមិនៃសង្កាត់ប៉ាលហាល ឧបត្ថម្ភដោយអង្គការ UNICEF ដែល មានអ្នកចូលរួមសរុប ១៩៩នាក់ ក្នុងនោះស្រី ១១៩នាក់
- ថ្ងៃទី ១៣-១៥ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមក្នុងយុទ្ធនាការបំផុសសកម្មភាពអនាម័យនៅ ១០ភូមិនៃសង្កាត់ប៉ាលហាល ឧបត្ថម្ភដោយអង្គការUNICEF ដែលមានអ្នកចូលរួមសរុប ៥៩១នាក់ ក្នុងនោះស្រី ២២៣នាក់ កុមារី ២១នាក់ និងកុមារ ០៦នាក់
- ថ្ងៃទី ២០-២៣ ខែតុលា ឆ្នាំ ២០១៤ បានចុះទៅជ្រើសរើសជនបង្គោលអនាម័យភូមិ ចំនួន ៧៥នាក់ ស្រី ៣១នាក់ លើ ៤ស្រុក ៦ឃុំ និង ១៥ភូមិ។

4. ការងារបណ្តុះបណ្តាល និង ស្រាវជ្រាវ ÷ មិនបានផ្តល់របាយការណ៍

5. ការងារអភិវឌ្ឍន៍សហគមន៍÷

- បានទំនាក់ទំនងការងារជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ស្តីពីការងារអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិចម្រុះ ឆ្នាំ ២០១៤
- ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៤ លោកអនុប្រធានមន្ទីរទទួលបន្ទុក និងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ ២០១៤-២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

6. ការងារសេដ្ឋកិច្ចជនបទ÷ គ្មានសកម្មភាព

7. ការងារជំនាញវិស័យសាធារណៈ÷ គ្មានសកម្មភាព

8. ការងារយេនឌ័រ ÷

- ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន០២រូប បានចូលរួមកិច្ចប្រជុំបណ្តាញការងារយេនឌ័រត្រីមាសទី ៣ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដែលមានអ្នកចូលរួមសរុប ៤៥នាក់ ក្នុងនោះស្រី ៣៧នាក់
- ថ្ងៃទី ២៩-៣០ ខែកញ្ញា ឆ្នាំ ២០១៤ បានចូលរួមវេទិកាថ្នាក់ស្រុកដើម្បីស្វែងយល់ ស្តីពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ នៅសាលាខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ២២៨នាក់ ។

9. ការងារ NGOs:

- ថ្ងៃទី ១៣-១៨ ខែកញ្ញា ឆ្នាំ ២០១៤ បានសម្របសម្រួលក្នុងយុទ្ធនាការលាងសម្អាតដៃ ជាមួយសាប៊ូនៅភូមិកំពេញ, កោងយោង, ជាំស្រែ, រស្មី, យាង, និងភូមិអន្ទិល ឃុំយាង ស្រុក ជាំក្បាញ សហការឧបត្ថម្ភដោយអង្គការ FLD ប្រចាំខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ១៨៣នាក់ ក្នុងនោះស្រី ១២៣នាក់
- ថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមសម្របសម្រួលស្តីពីការផ្តល់បច្ចេកទេសលើ ដំណើរការប្រព័ន្ធចែកចាយទឹកសហគមន៍ នៅភូមិកេរ្តិ៍ និងសំរិត សហការឧបត្ថម្ភដោយអង្គការ ទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុករវៀង ដែលមានអ្នកចូលរួមសរុប ៥៧នាក់ ស្រី ៤៩នាក់ និង កុមារ ១៣នាក់។

10. គម្រោង / កម្មវិធី :

10.1. គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញវត្ថុបន្ថែម (ADB)

- ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៤ ចុះត្រួតពិនិត្យសមិទ្ធផល និងជួបជាមួយអ្នកទទួលបាន ពីគម្រោង មួយចំនួន ដែលគាំទ្រដោយគម្រោងឧបត្ថម្ភស្បៀងបន្ថែម នៅឃុំថ្មី, ឃុំគូលែនត្បូង និងឃុំគូលែនជើង ក្នុង ស្រុកគូលែន ដើម្បីត្រៀមសម្រាប់ ADB review mission នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៤ ខេត្តព្រះ វិហារ។

10.2. កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅតាមសាលារៀន និងសហគមន៍ (គាំទ្រថវិកា ដោយ UNICEF)

- ថ្ងៃទី ០៦-០៨ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមក្នុងការចុះវាយតម្លៃភូមិ ដោយមានការចូលរួម ពីសហគមន៍ដឹកនាំអនុវត្តអនាម័យ នៅ១០ភូមិនៃសង្កាត់ប៉ាលហាល ឧបត្ថម្ភដោយអង្គការ UNICEF ដែល មានអ្នកចូលរួមសរុប១៩៩នាក់ ក្នុងនោះស្រី ១១៩នាក់
- ថ្ងៃទី ១៣-១៥ ខែតុលា ឆ្នាំ ២០១៤ បានចូលរួមក្នុងយុទ្ធនាការបំផុសសកម្មភាពអនាម័យនៅ ១០ភូមិ នៃសង្កាត់ប៉ាលហាល ឧបត្ថម្ភដោយអង្គការUNICEF ដែលមានអ្នកចូលរួមសរុប ៥៩១នាក់ ក្នុងនោះស្រី ២២៣នាក់ កុមារី ២១នាក់ និងកុមារ ០៦នាក់។